

ផលិតផលធានារ៉ាប់រងបន្ថែម

អត្ថប្រយោជន៍លើកលែងបុព្វលាភ
ធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់
(ម្ចាស់បណ្ណសន្យារ៉ាប់រង)



តើអ្វីទៅជា អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរ កម្រិតធ្ងន់ (ម្ចាស់បណ្ណសន្យារ៉ាប់រង)?

អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (ម្ចាស់បណ្ណសន្យារ៉ាប់រង) គឺជា ផលិតផលធានារ៉ាប់រងបន្ថែម ដែលផ្តល់ការការពារដោយមិនតម្រូវឱ្យបង់បុព្វលាភធានារ៉ាប់រង ដោយសារម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ណាមួយដែល ត្រូវបានធានា ខណៈបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព ដោយបុព្វលាភធានារ៉ាប់រងទាំងអស់នា ពេលអនាគត នឹងត្រូវបានលើកលែង ហើយបណ្ណសន្យារ៉ាប់រងនឹងបន្តមានសុពលភាព រហូតដល់កាល បរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង។

អាយុដែលអនុញ្ញាតឱ្យទទួលយកការធានា

អាយុអប្បបរមា៖ 18 ឆ្នាំ	អាយុអតិបរមា៖ 60 ឆ្នាំ
------------------------	-----------------------

រយៈពេលនៃការធានារ៉ាប់រង

រយៈពេលនៃការធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងបន្ថែមនេះ គឺអនុលោមទៅតាមរយៈពេលនៃ ការបង់បុព្វលាភធានារ៉ាប់រងនៃគម្រោងធានារ៉ាប់រងមូលដ្ឋាន ឬផលិតធានារ៉ាប់រងបន្ថែមណាមួយ ដែលផលិតផលធានារ៉ាប់រងបន្ថែមនេះបានភ្ជាប់ជាមួយ។

ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ដែលត្រូវបានធានា៖

ប្រភេទ	ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់
មហារីក	1. ជំងឺមហារីកកម្រិតធ្ងន់
បេះដូង	2. ជំងឺគាំងបេះដូង 3. ការរះកាត់តសវនៃសរសៃឈាមបេះដូង 4. ការរះកាត់ធ្ងន់ធ្ងរនៃសរសៃឈាមក្រហមធំ 5. ការរះកាត់ផ្លាស់ប្តូរសរសៃវិវាទបេះដូង
ខួរក្បាល	6. ជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ
ថ្លើម	7. ការខូចថ្លើមដំណាក់កាលចុងក្រោយ 8. ការរះកាត់ផ្លាស់ប្តូរសរសៃវិវាទថ្លើម
តម្រងនោម	9. ការខូចតម្រងនោម 10. ការរះកាត់ផ្លាស់ប្តូរតម្រងនោម
សួត	11. ជំងឺសួតដំណាក់កាលចុងក្រោយ 12. ការរះកាត់ផ្លាស់ប្តូរសរសៃវិវាទសួត
ការរះកាត់ផ្លាស់ប្តូរសរសៃវិវាទ	13. ការរះកាត់ផ្លាស់ប្តូរសរសៃវិវាទលំពែង

តើផលិតផលធានារ៉ាប់រងបន្ថែមនេះផ្តល់ការការពារយ៉ាងដូចម្តេចដែរ?

ឧទាហរណ៍៖

លោក តុលា អាយុ 40 ឆ្នាំ គឺជាឪពុកដែលមានសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកូនស្រីរបស់គាត់។ គាត់ជាម្ចាស់បណ្ណសន្យារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងរបស់កូនស្រីគាត់ គាត់ដឹងថាប្រសិនបើថ្ងៃណាមួយគាត់ប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរ ហើយមិនអាចបន្តបង់បុព្វលាភធានារ៉ាប់រងបាន នោះបណ្ណសន្យារ៉ាប់រងរបស់កូនស្រីអាចនឹងត្រូវបញ្ចប់មុនកាលកំណត់ ហើយអនាគតរបស់គាត់អាចរងផលប៉ះពាល់។

ដើម្បីការពារកូនស្រីរបស់គាត់ មិនថាមានអ្វីកើតឡើងចំពោះគាត់ក៏ដោយ លោក តុលា បានជ្រើសរើសផលិតផលធានារ៉ាប់រងបន្ថែម **អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (ម្ចាស់បណ្ណសន្យារ៉ាប់រង)** លើបណ្ណសន្យារ៉ាប់រងរបស់កូនស្រី។ ដើម្បីធានាបានថាបុព្វលាភធានារ៉ាប់រងត្រូវបានលើកលែង ប្រសិនបើគាត់មានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ណាមួយ ហើយបណ្ណសន្យារ៉ាប់រងរបស់កូនស្រីនៅតែបន្ត ដូចជាការសន្យារបស់ឪពុក ដែលនៅតែមានតម្លៃជានិច្ច។



ក្នុងករណីដែល លោក តុលា ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ណាមួយ ដែលត្រូវបានធានា ខណៈពេលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព។



ក្រុមហ៊ុននឹងលើកលែងបុព្វលាភធានារ៉ាប់រងទាំងអស់ដែលត្រូវបង់នៅអនាគត សម្រាប់បណ្ណសន្យារ៉ាប់រងរបស់កូនស្រីគាត់។ បណ្ណសន្យារ៉ាប់រងរបស់កូនស្រីគាត់ នឹងបន្តមានសុពលភាពរហូតដល់កាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង។

ករណីមិនធានា៖

1. រាល់ជំងឺ ឬ ស្ថានភាពដែលមានពីមុនស្រាប់ និងផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងជំងឺ/ស្ថានភាពដែលមានពីមុនស្រាប់ ឬ
2. រាល់ជំងឺធ្ងន់ធ្ងរ ឬ រោគសញ្ញាណាមួយនៃជំងឺធ្ងន់ធ្ងរដែលបានស្តែងចេញ ឬ ការធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរក្នុងអំឡុងរយៈពេលរង់ចាំ រួមបញ្ចូលទាំងជំងឺធ្ងន់ធ្ងរកម្រិតដំបូងណាមួយ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញលើកដំបូង ក្នុងអំឡុងរយៈពេលរង់ចាំ ហើយលូតលាស់ទៅជាជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ក្រោយរយៈពេលរង់ចាំត្រូវបានបញ្ចប់ ឬ
3. ជំងឺមានពីកំណើត ឬ ពិការភាពពីកំណើត ឬ
4. ជំងឺអេដស៍ (AIDS) ឬ ផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងមេរោគហ៊ីវ (HIV) លើកលែងតែករណីការឆ្លងមេរោគហ៊ីវ (HIV) តាមរយៈការបរិច្ចាគឈាម ឬ តាមការប្រកបវិជ្ជាជីវៈ ឬ
5. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការប៉ុនប៉ងសម្លាប់ខ្លួន ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬ បង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីជាម្ចាស់បណ្ណសន្យារ៉ាប់រងស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬ មិនប្រក្រតីក៏ដោយ ឬ
6. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិតដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន លើកលែងតែមានវេជ្ជបញ្ជាពីអ្នកអនុវត្តផ្នែកវេជ្ជសាស្ត្រដែលមានចុះបញ្ជីត្រឹមត្រូវ ឬ
7. ជំងឺ ឬ ស្ថានភាពណាមួយ ដែលបានបញ្ជាក់ថាមិនត្រូវបានធានាក្រោមនិយមន័យនៃជំងឺ/ស្ថានភាពធ្ងន់ធ្ងរ ដែលត្រូវបានធានានីមួយៗ។



Address:

TK Central, 14th Floor, No.159, Street 289, Sang Boeung Kak 1, Khan Toul Kork, Phnom Penh, Cambodia

 1800 211 211 (Hot-line)

 www.manulife.com.kh

 www.facebook.com/ManulifeKH